



អ្វីដែលឈ្នួញត្រូវដឹង។

ពន្ធផ្នែកភេសជ្ជៈរបស់រដ្ឋ Philadelphia (Philadelphia Beverage Tax) និងមកដល់ឆាប់ៗ។

- ចាប់ផ្តើមនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2017 ទីក្រុងនឹងដាក់ឱ្យបងពន្ធ 1.5 សេនក្នុងមួយអោន (29.57 មីលីលីត្រ) ទៅលើការចែកចាយភេសជ្ជៈមានជាតិផ្អែម រួមមានទឹកស្អី និងសារធាតុមានប្រេន ដែលប្រើដើម្បីផលិតភេសជ្ជៈមានជាតិផ្អែម។
- ការបង់ប្រាក់ពន្ធនឹងក្លាយជាការទទួលខុសត្រូវរបស់អ្នកចែកចាយ។
- អ្នកចែកចាយសំដៅទៅលើជំនួញ ឬស្ថាប័ននានាដែលលក់ដុំទៅឈ្នួញ (អ្នកលក់រាយ aka) អ្នកដែលលក់បន្តទៅអតិថិជនក្នុងកម្រិតលក់រាយ។ ឈ្នួញរួមបញ្ចូល ប៉ុន្តែមិនកំណត់ចំពោះភោជនីយដ្ឋាន ហាងលក់រាយ អ្នកលក់តាមផ្លូវ ម្ចាស់ និងប្រតិបត្តិករម៉ាស៊ីនលក់ និងអ្នកចែកចាយដែលជាប់ទាក់ទងនឹងការលក់រាយឡើយ។

តើវាមានអត្ថន័យយ៉ាងដូចម្តេចចំពោះខ្ញុំ?

- ក្នុងនាមជាឈ្នួញម្នាក់ ច្បាប់ពន្ធ Philly Bev តម្រូវឱ្យអ្នកទិញភេសជ្ជៈមានជាតិផ្អែមពីអ្នកចែកចាយដែលបានចុះឈ្មោះ។
- ប្រសិនបើអ្នកជ្រើសរើសទិញពីអ្នកចែកចាយ ដែលមិនបានចុះឈ្មោះ អ្នកត្រូវបានតម្រូវឱ្យចុះឈ្មោះ និងបង់ពន្ធដោយខ្លួនអ្នកផ្ទាល់ ឬបើមិនដូច្នោះទេត្រូវប្រឈមនឹងការពិន័យជាប្រាក់ និងទោសបញ្ញត្តិផ្សេងៗ។
- ឯកសារនៃចំនុចនៃការទិញបន្ថែម ដែលពន្យល់អំពីពន្ធយ៉ាងងាយស្រួលដល់អតិថិជនរបស់អ្នកគឺមានរួមបញ្ចូលជាមួយកញ្ចប់ឧបករណ៍នេះ។ អ្នកនឹងទទួលបានដូចខាងក្រោម៖
 - o សន្លឹកព័ត៌មានដែលមានស្នាមហែកចេញ ដែលពន្យល់អំពីពន្ធនៅអតិថិជនរបស់អ្នក។
 - o ប័ណ្ណផ្សព្វផ្សាយដែលនៅជាប់ធ្មើ និងប្រដាប់គិតប្រាក់/ស្នីគីបិទលើទ្វារស្អាតៗ ដែលដាស់ភ្លឺអតិថិជនអំពីពន្ធ និងលើកទឹកចិត្តពួកគេឱ្យទទួលព័ត៌មានបន្ថែម។

តើខ្ញុំត្រូវធ្វើអ្វីខ្លះ?

- ការចុះឈ្មោះរបស់អ្នកចែកចាយចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ 2016។ ឥឡូវនេះដល់ពេលចាប់ផ្តើមទំនាក់ទំនងជាមួយអ្នកចែកចាយបច្ចុប្បន្នរបស់អ្នក ឬស្វែងរកអ្នកចែកចាយដែលឥឡូវនេះធ្វើការតវ៉ា ឬមានគម្រោងតវ៉ាជាមួយនឹងពន្ធ (បញ្ជីនៃអ្នកចែកចាយដែលតវ៉ានឹងអាចរកបាននៅលើបណ្តាញតាម PhillyBevTax.com)។
- អ្នកនឹងត្រូវជូនដំណឹងដល់អ្នកចែកចាយរបស់អ្នក ដែលអ្នកមានទីតាំងនៅ Philadelphia ហើយចាំបាច់គេនឹងបង់ពន្ធ Philly Bev លើផលិតផលដែលពួកគេផ្គត់ផ្គង់ដល់អ្នក។ ប្រើវិញ្ញាបនបត្រលើកលែងពន្ធនៃការលក់ PA (PA Sales Tax Exemption Certificate) របស់អ្នក (ឬទម្រង់ជម្រើសផ្សេងទៀតដែលអាចរកបានតាម PhillyBevTax.com) ជាសេចក្តីជូនដំណឹងរបស់អ្នក។
- តាមដានវិក្កយបត្ររបស់អ្នក។ នៅពេលអ្នកបានជូនដំណឹងដល់អ្នកចែកចាយដែលបានចុះឈ្មោះ ដែលអ្នកមានទីតាំងនៅ Philadelphia វិក្កយបត្ររបស់អ្នកនឹងបង្ហាញថា អ្នកចែកចាយរបស់អ្នកបានបង់ពន្ធច្រើម។ អ្នកអាចត្រូវបានស្នើឱ្យផ្តល់ វិក្កយបត្រទាំងនោះទៅដល់ក្រសួងប្រាក់ចំណូល នាពេលអនាគត ដើម្បីផ្តល់ភស្តុតាងថា អ្នកបានទិញពីអ្នកចែកចាយដែលបានចុះឈ្មោះ។

ចូលមើល PhillyBevTax.com ដើម្បីមើលបញ្ជីនៃអ្នកចែកចាយដែលបានចុះឈ្មោះ។

ដោយបានរួមបញ្ចូលក្នុងសំណុំឧបករណ៍នេះ អ្នកនឹងរកបានឯកសារទំនាក់ទំនងអតិថិជនទិញផ្ទាល់នៅក្នុងហាងខាងក្រោម៖ ស្លឹក 4 x 7 • ក្រដាសប័ណ្ណបិទភ្ជាប់លើបង្អួច 5 x 4 • ក្រដាសហែកចេញបាន 25 សន្លឹក ក៏អាចរកបាន ប៉ុន្តែមិនរួមបញ្ចូលទាំងប័ណ្ណផ្សព្វផ្សាយដែលនៅជាប់ផ្ទៃលក់រាយ។ ប្រសិនបើអ្នកចង់បញ្ជាទិញសម្ភារៈទាំងនេះបន្ថែមទៀត សូមចូលមើល PhillyBevTax.com។



ប័ណ្ណផ្សព្វផ្សាយដែលនៅជាប់ផ្ទៃ

ក្រដាសហែកចេញបាន

ស្លឹក